

សូមមេត្តាជួយការពារគ្នាជៀសវាងពីជំងឺខ្លាំងៗដូចជា



COVID-19

សូមពាក់ម៉ាស់គ្របច្រមុះនិងមាត់ហើយរក្សាយចម្ងាយពីអ្នកដទៃនៅតាមទីសាធារណៈ

លាងដៃមុនពេលពាក់ម៉ាស់ហើយនិងក្រោយពីដោះម៉ាស់ចេញ



គ្របច្រមុះនិងមាត់អោយបានជិត
តែអោយមានអារម្មណ៍ស្រួលលើផ្ទៃមុខ
ទាំងសងខាង



ប្រើខ្សែចងឬខ្សែទាក់លើក្រចៀក
នៅពេលពាក់ម៉ាស់ឬដោះម៉ាស់ចេញ



របស់សម្រាប់គ្របច្រមុះនិង
មាត់គួរមានច្រើនស្រទាប់



ជៀសវាងយកដៃមកប៉ះម៉ាស់
ឬរបស់គ្របមុខជាពិសេសនៅពេល
ដោះម៉ាស់ចេញ



បោកសម្អាតម៉ាស់ដែលធ្វើពី
សាច់ក្រណាត់និងសម្លុតវាជា
រាងរាល់ថ្ងៃ



កូនក្មេងគួរពាក់ម៉ាស់នៅពេលដែល
មានការត្រួតពិនិត្យពី
មនុស្សចាស់តែប៉ុណ្ណោះ

ចំពោះព័ត៌មានបន្ថែមសូម៖
kingcounty.gov/masks